



ព្រះរាជក្រឹត

ରଖ/କ୍ଷେତ୍ର/୦୪୦୯/୦୨୫

୧୮୫

ព្រះគុណាប្រាស់បានសម្រេចព្រះបរមាណនៅទីនៃក្រុងក្រោមដី។

សាខានិភ័ព្យិលោកិសាសនា គ្រួគលក្តីយា និមារដ្ឋរាស្ត្រ ពុទ្ធឌ្ឋានរាជបាលក្បុត្រ
ឯការជន សម្បុទ្ធភាពាស ឥឡូវការជនជាមុន សុវត្ថិភាព និងការប្រើប្រាស់
និងការប្រើប្រាស់ និមារដ្ឋរាស្ត្រ ប្រាក់ប្រាក់ និងការប្រើប្រាស់

ព្រៃកាសទូរសព្ទ

ច្បាប់ ស្តីពីការអនុម័តយល់ព្រមបែលអនុស្សរណ៍ទៅការយោតយល់ត្រា ស្តីពី
វិសំយថ្នាល់ប្រព័ន្ធភាពកម្មរវាងកសរព្យាកិច្ចាលូន្យប្រជាពាណាព្យកម្មជាតិ និងរព្យាកិច្ចាលូន្យ
និងរព្យាកិច្ចាលូន្យ ដែលរម្ខសភាទាមអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ នាសម័យប្រចុះ
រម្ខសភាលើកទី២ និងកិច្ចាលូន្យ និងដែលត្រួតពិនិត្យសភាទាមយល់ស្របតាមទម្រង់ និងកតិ
អនុម័តនៃការក្រោមគ្រប់គ្រង នៅយក្រុងការក្រោមគ្រប់គ្រង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៩
និងរួមចុះចំណាំស្រុង ហើយយក្រុងការក្រោមគ្រប់គ្រង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៩



ଶ୍ରୀମତୀ

၁၅၆

ក្រោមខុំសម្រាប់ត្រូវបានប្រើបាយដែលការយោងយកចំន្លា
ត្រូវបានប្រើបាយដែលបានប្រើបាយទៅតាមការប្រើបាយ
នៃព្រះរាជាណាចក្រកម្ពុជាដូចជា នៅពេលប្រើបាយក្នុងការ
ប្រើបាយនៃនិភ័យនៃក្រសួងនៃ

ଶାସ୍ତ୍ରୀୟ ୧୦

ଶାଖା ୧.

រាជៈម្ចាស់ពាល់ទេស្តីជាប្រធានបទក្រុងក្រុង ត្រូវបន្ថែមរាជការ ដើម្បីអនុវត្ត
អនុសញ្ញាណ៖ ទេស្តីជាប្រធានបទ ក្នុងក្នុង ។

ମୁଦ୍ରଣ କଟାଇଲୁ ନୀଳା

ବ୍ୟାକାରୀ ପାଠ୍ୟମାଧ୍ୟମ ଶିଖିତାରେ

ଶ୍ରୀମତୀ ପାତ୍ନୀ

ធនយកសច្ចីបាបបន្ទូលថ្លាយ
ឲ្យមុន្តាយក្រោះហាលូសទាក្រោះមហាក្សត្រ
នាយករដ្ឋមន្ត្រី

ଶାସନଭାବ

សម្រាប់អតិថជនសាសនីគឺសង្គម ហើយ ផែន

ពានជម្រាបត្រូនសម្រេចអគ្គមហាសាបកីរកដា ហើន សែន
បាយករម្បមត្តិ នឹងប្រាជកាសាលាងក្រកម្ពុជា
និងមន្ទីរការណ៍នៅក្នុងប្រជាធិបតេយ្យ

ଶାସ୍ତ୍ରବିଦୀ

• १०१२ • श्रीकृष्ण गीत

រាជការនីរត្សាហេត្តកម្ពុជា ៩៤ ខែមីនា ឆ្នាំ២០០៨

ଶକ୍ତିପ୍ରଦାନ ମାତ୍ରାରେ ଅନୁଭବ

អនុស្សាមជាជនការយោតង់ត្រា

ពួក

ទិសំយច្ចាស់ម្នាវត្ថុរបាយក្រឹង

ទេវា១

ភាពខ្លួនគិតជាជនក្រឹង ទី៣ ថ្វាតិជាជនដែលត្រូវឱ្យតា

រាជធានីភ្នំពេញ ដែលតំណាងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលរឿង្សារី៖ និង
រាជក្រឹងជាល់នៅក្នុងក្រុងរីក ដែលតំណាងដោយ ក្រសួងសង្គមកិច្ច និងការងារ ចាប់ពីពេលនេះទៅម៉ោង ហៅតា ការី
ដោយបានកំណត់ច្បាស់លាស់ អំពីទំនាក់ទំនួលបានឱ្យការ រាយការជាលើក និងកំណត់ច្បាស់
ក្នុងបំណងបង្កើតទំនាក់ទំនួលឡើការ ដោយឈរលើជំនួយប្រយោជន៍ទៅនិព្ទោមឡើក រាយការ
ក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួល ក្នុងវិស័យជាសង្គមរបស់ក្នុងក្រុងពេលកម្ម
ការីទាំងពីរបានត្រម្រួចខ្លាំង ។

ប្រការ(១)

ព្រឹងកិច្ចសហប្រតិបត្តិការក្នុង និង ការងារ និង មុខងារ និង កិច្ចអភិវឌ្ឍន៍ហត្ថិភាពកម្ម ។

ប្រការ(២)

បង្កើតមានឈ្មោះសេវាក្រសួង និងឈ្មោះនិងកិច្ចសហប្រតិបត្តិការបែងចែះ នៅក្នុងក្របខណ្ឌ
នៃច្បាប់ និង បន្ទប់ចំណោម ជាបានមាន ដែលអនុវត្តបាន រហូតដល់ប្រចាំឆ្នាំ ។

ប្រការ(៣)

បង្កើតមានឈ្មោះសេវាក្រសួង និងការងារ និងកិច្ចសហប្រតិបត្តិការបែងចែះ និងកិច្ចអភិវឌ្ឍន៍ហត្ថិភាពកម្ម
និងបន្ទប់ចំណោម ជាបានមាន ដែលអាចអនុវត្តបាន រហូតដល់ប្រចាំឆ្នាំ ។

pmk(6)

ជ្រាស់បុរិយស្ថិតិ និងកិច្ចពីរគ្រោះយោបល់រាជម្យប្រទេសទាំងពីរ ជ្រាស់បុរិយតាមរាលួយ និងចំណែកដី
ឡើក្បួចនិស្ស នៃការបង្កើតអិកាសការងារ និមិត្តខ្សោរ ។

JPMV(G)

ធនក្រាមបាយុលដ្ឋានទៀមខាងក្រោម និងសិទ្ធិ និងការកិច្ច របស់និយោជក និងនិយោជក (កម្ពុជា) ត្រូវបានអនុញ្ញាតក្នុងសន្យាការងារ ដោយស្របទេតាមច្បាប់ និងបទបញ្ហា ដើម្បីបង្កើតសម្រាប់ ។

fumic(b)

ପ୍ରମାଣିତ

ក្រុមការងាររៀបចំនគរបាល និងក្រុមការងាររៀបចំសាធារណរដ្ឋបាល

ក) ធានាការអនុវត្តអនុសញ្ញាណ៖

ខ) ធីកស់ណើសំពិន្ទុមិនមែនទ្វីមិញអនុស្សរណ៍ទេទេតាមការថែចាន់ និងដោះស្រាយភាពបញ្ញា ក្នុងលំបាកនានា គុងការអនុវត្តន៍យករាល់ និង

គិត្យាអំពីឈុកភាពកើតមាននិកាសការងារ និងលើកអនុសាសន៍ ជានិធានការណ៍នៃកិច្ចសហប្រតិបត្តិរាប់ការងារ ការបង្ហែបណ្តាល ការព្រឹមមុខដៅទាញ និងការផ្តល់បញ្ជីជូនដៅទាញប្រកាសនេះ ទាំងអស់ ត្រូវត្រួតពិនិត្យដោយទាំងអស់ និងការបស្ថានតិចមកឱ្យ។

ក្រុមការងាររៀបចំអ្នក នូវក្នុងមួយភ្នំ នៅប្រទេសលាមួយ តាមបែបនេះ និមួយការទៀត តាមសំណើ រស់ភាគីលាមួយ ត្រង់លោកអាណីជា។

ប្រកាស(៩)

អនុស្សរណ៍: នៃការយោតបុរាណទី១ ដែលបានបញ្ជាក់ ថា ពីកាលបរិច្ឆេទ ដែលកាតិលាមមួយក្នុង
ចំណោមកាតិទាំង២បានធ្វើឡើងចុងក្រោយទៅកាតិមួយឡើត ស្របទៅតាមនឹងនឹង នៃភ្នាប់ជាតិ ដែលបានព្រមទាំង
នៅក្នុងការអនុវត្តន៍ ។

អនុស្សរណ៍: នៃការយោតបុរាណទី១ ដែលបានបញ្ជាក់ ថា ការស្វែងរកក្នុងក្រុងក្រោមប្រព័ន្ធដែលបានបញ្ជាក់
រាយការពីទាំងពីរ ហើយវិសាទនកមួយនៃគ្រប់គ្រងស្របទៅតាមនឹងនឹង ដែលបានកំណត់ក្នុងក្រុងក្រោមប្រព័ន្ធ
នៃប្រការនេះ ។

អនុស្សរណ៍: នៃការយោតបុរាណទី១ ដែលបានបញ្ជាក់ ថា ការស្វែងរកក្នុងក្រុងក្រោមប្រព័ន្ធដែលបានបញ្ជាក់
ពាយខ្លួន ជាស្ថិតិយវប្បធម៌រយៈពេលខ្ពស់ខ្លា បុគ្គលិយៈពេលឈាមមួយឡើត ការស្វែងរកក្នុងក្រុងក្រោមប្រព័ន្ធដែលបានបញ្ជាក់
ឈាមមួយក្នុងចំណោមកាតិទាំង២ តាមរយៈការធ្វើឱ្យការទូទៅការទូទៅ នៅតាមចំណាំបញ្ជូបរសកាតិនោះ ដោយ
សំណើនោះគ្រប់គ្រងស្រីមិនមាន ប្រាក់មួយ(៦)ខែ មុនកាលបរិច្ឆេទ ដែលអនុស្សរណ៍នេះ អស់សុពលភាព ។

បានចុះហត្ថលេខាដែល នីតិក្រុងក្រុងក្រោមប្រព័ន្ធ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៩ ជាផីរ(២)ភ្នាប់មិន ដែលក្នុង
មួយភ្នាប់មានជាការណ៍ឡើង អាក្រក និងអចំនេះ ហើយអនុបានទាំងអស់មានកវិមានស្តីពីរ ក្នុងករណី មានការបក
ប្រាយខសត្រា អនុបានជាការអង់គ្លេសគ្រប់គ្រងស្រីមិនមាន នៅក្នុងក្រុងក្រោមប្រព័ន្ធ ។

តំណាងការប្រព័ន្ធដែលក្នុងក្រុងក្រោមប្រព័ន្ធ

តំណាងការប្រព័ន្ធដែលក្នុងក្រុងក្រោមប្រព័ន្ធ

នៅ អូត

យោង ឬ ឈ្មោះ នាម៖ នាម៖ នាម៖

ផ្លូវត្រូវ

ផ្លូវត្រូវ

ក្រសួងការពាណិជ្ជកម្ម និងក្រសួងការពាណិជ្ជកម្ម

ក្រសួងការពាណិជ្ជកម្ម និងក្រសួងការពាណិជ្ជកម្ម

**Memorandum of Understanding
on
The Field of Exchange of Manpower
between
The Royal Government of Cambodia
and
The Government of the State of Kuwait**

The Royal Government of Cambodia represented by the Ministry of Labour and Vocational Training and the Government of the State of Kuwait represented by the Ministry of Social Affairs & Labour, hereinafter referred to as the "Parties";

Confirming the existing friendly relations between the governments and the people of both countries;

Desiring to establish bilateral relations based on mutual interest between them;

Desiring to promote cooperation and co-ordination in the field of exchange of manpower;

Both parties have agreed:

Article (1)

To strengthen cooperation in the field of labour and employment and manpower development;

Article (2)

To facilitate relevant services to adopt and develop such cooperation within the framework of the existing laws, rules and regulations of both countries.

Article (3)

To facilitate the movement and bringing of manpower of their respective nationals within the framework of the existing applicable laws, rules and regulations in each country.

Article (4)

To exchange visits and consultations between their countries, exchange of expertise and knowhow in the field of creating jobs and employment opportunities.

Article (5)

The basic conditions of employment and the rights and duties of both the employer and the employee (worker) shall be specified in the contract of employment which shall be in line with the relevant laws and regulations of the host country.

Article (6)

The employer in the host country shall issue the work permit along with the documents presented including a copy of the employment contract at the time of seeking approval within two months of the worker's arrival in the country.

Article (7) -

A Joint Working Group shall be constituted to carry out the following tasks:

- a) To ensure the implementation of this Memorandum,
- b) To propose revisions of the Memorandum as may be necessary and to resolve problems or difficulties in its implementation and
- c) To study emerging employment opportunities and suggest measures of technical cooperation, training, skill enhancement and to provide all the sectors with technically skilled personnel for the mutual benefit of both parties.

The Joint Working Group shall meet once every year alternately in each of the countries and whenever necessary at the request of any one of the parties.

Article (8)

This Memorandum of Understanding shall enter into force from the date of the last notification whereby one of the parties informs the other, that it has fulfilled the national legal procedures required for this implementation.


This Memorandum of Understanding can be amended with the consent of both parties and amendment will be effective according to the procedures mentioned in the previous paragraph of this article.

This Memorandum of Understanding shall be valid for a period of four years and will be renewed automatically for similar period or periods unless any of the two parties informs the other through diplomatic channels of its intention to terminate it, six months prior to its expiry.

Signed in Kuwait City on this 13th day of January 2009, in two originals, each in Arabic, Cambodia and English, all texts being equally authentic. In case of conflict in interpretation, the English text shall prevail.

FOR THE ROYAL GOVERNMENT
OF CAMBODIA

FOR THE GOVERNMENT OF
THE STATE OF KUWAIT



VONG SAUTH

Minister of Labour and
Vocational Training



Counsellor BADER F. AL-DOWAILA

Minister of Social Affairs
and Labour